

**ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ**

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

**ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ទទួលជួប Lord Puttnam បេសកជនពាណិជ្ជកម្ម
របស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំកម្ពុជា**

នៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១០:០០នាទី ព្រឹក ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ Lord Puttnam បេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយក្នុងការ ទទួលជួបជាមួយ Lord Puttnam ហើយបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជារៀងរាល់ឆ្នាំ របស់ Lord Puttnam មកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៤មក ដើម្បីស្វែងរក កាលានុវត្តភាព ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការរីករាយពេញចិត្ត ចំពោះការរីកចម្រើនបច្ចុប្បន្ន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា-អង់គ្លេស ពិសេសគឺការ រីកចម្រើននៅលើផ្នែកពាណិជ្ជកម្ម ហើយនិងវត្តមានរបស់ក្រុមហ៊ុននិងផលិតផលរបស់អង់គ្លេសជា ច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការរួម ចំណែកដ៏សកម្មរបស់ឯកឧត្តម William Longhurst ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា ក្នុងការលើកស្ទួយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេស ទាំងពីរ។

Lord Puttnam បានអះអាងជូនឯកឧត្តមទេសរដ្ឋមន្ត្រី ថា ការផ្លាស់ប្តូរសភាពការណ៍នៅ អង់គ្លេសនាពេលបច្ចុប្បន្ននេះ នឹងពុំមានផលអ្វីប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ- បត្តិការរវាងកម្ពុជានិងអង់គ្លេសនោះឡើយ ហើយបានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ រូបលោក បានផ្តោតជាសំខាន់ទៅលើការជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

Lord Puttnam ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីការចាប់អារម្មណ៍ និងការ វាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនដ៏ឆាប់រហ័ស ពិសេសក្នុងផ្នែកសេដ្ឋកិច្ច ដែលរូបលោកផ្ទាល់បាន កត់សំគាល់ឃើញ ក្នុងឱកាសទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញអំពីការពិភាក្សារវាងសម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយ Lord Puttnam ក្នុងខែតុលា ឆ្នាំ ២០១៤ អំពី

លទ្ធភាពរបស់អង់គ្លេស ក្នុងការជួយដល់កម្ពុជា លើផ្នែកសញ្ញាពាណិជ្ជកម្ម(Trademark) សម្រាប់ ផលិតផលរបស់កម្ពុជា ហើយឯកឧត្តម ក៏បានគូសបញ្ជាក់ពីបំណងចង់ឱ្យអង់គ្លេសជួយដល់កម្ពុជា ក្នុងការបង្កើតឡើងនូវសញ្ញាពាណិជ្ជកម្ម សម្រាប់អង្ករ និងម្រេចរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា ក្នុងឆ្នាំ ២០១៥ កម្ពុជាមានសល់ស្រូវចំនួន ៤,៥លានតោន ដែលអាចផលិតជាអង្ករសម្រាប់នាំចេញប្រមាណ ៣លានតោន ហើយនិងគុណភាព អង្ករកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ជាអង្ករល្អបំផុតរបស់ពិភពលោក ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ ២០១២មក។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** ក៏បានស្នើ Lord Puttnam ជួយជំរុញឱ្យមាន វិនិយោគទុនអង់គ្លេស ក្នុងផ្នែកឧស្សាហកម្មកិនស្រូវនៅកម្ពុជា ដែលប្រឈមនឹងការខ្វះខាតលើផ្នែក ទុនហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ដើម្បីជួយជំរុញការនាំចេញនូវអង្កររបស់កម្ពុជា ។

ឯកឧត្តមទេសរដ្ឋមន្ត្រី និងLord Puttnam ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីការ ជួយឧបត្ថម្ភរបស់ចក្រភពអង់គ្លេស ក្នុងសកម្មភាពដោះមីននៅកម្ពុជា។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** បាន លើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់អាជ្ញាធរជាតិកំចាត់មីនកម្ពុជា លើសកម្ម- ភាពបោសសំអាតមីននៅកម្ពុជា ដែលសមិទ្ធផលសម្រេចបានក្នុងពេល**ឯកឧត្តម** ធ្វើជាអនុប្រធានទី១ របស់អាជ្ញាធរជាតិកំចាត់មីន រយៈពេល១១ឆ្នាំ គឺការថយចុះនៃចំនួនជនរងគ្រោះដោយគ្រាប់មីន ដែល ពីមុនមានចំនួនប្រមាណ៤៣០០នាក់ក្នុង១ឆ្នាំ មកនៅត្រឹមប្រមាណ១០០នាក់ក្នុង១ឆ្នាំ ក្នុងរយៈពេល បីឆ្នាំចុងក្រោយនេះ។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះការជួយ ឧបត្ថម្ភរបស់ចក្រភពអង់គ្លេស ក្នុងសកម្មភាពដោះមីននេះ។

នៅក្នុងឱកាសជំនួបនេះដែរ **ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស** ក៏បានជំរាបជូន **ឯកឧត្តម ទេសរដ្ឋមន្ត្រី** អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការបរទេសអង់គ្លេស ក្នុងការចុះហត្ថលេខា លើអនុស្សាវរណៈនៃការយោគយល់គ្នា ស្តីអំពីការជួបពិគ្រោះយោបល់រវាងក្រសួងការបរទេសអង់គ្លេស និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** និង**ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស** បានឯកភាពគ្នាថា នឹងរៀបចំឱ្យមានការចុះហត្ថលេខាលើអនុ- ស្សាវរណៈនោះ ក្នុងពេលអនាគតដ៏ឆាប់ខាងមុខនេះ ។

ជំនួបនេះ បានបញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ភ្នំពេញ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៦